

សហគមន៍ព្រៃឈើ អូរមុស្សលាវ

សេចក្តីជូនដំណឹង ស្តីពី

ការជ្រើសរើសអ្នកផលិតវិទេអូខ្នាតខ្លី

១. ព័ត៌មានពីប្រវត្តិសង្គម

រៀបរាប់ដោយសង្ខេបពីប្រវត្តិសហគមន៍

សហគមន៍ព្រៃឈើអូរមុស្សលាវបានផ្តួចផ្តើមរៀបចំបង្កើតឡើងក្រោមការសម្របសម្រួលពីអង្គការ RPF កាលពីខែមករា ឆ្នាំ២០០២។ ចាប់ពីឆ្នាំ២០០៩ រហូតមកទល់បច្ចុប្បន្ននេះ ត្រូវបានជួយគាំទ្រដោយអង្គការ ម្លប់់បៃតង។ សហគមន៍ព្រៃឈើអូរមុស្សលាវត្រូវបានទទួលស្គាល់ជាផ្លូវការពីក្រសួងកសិកម្មរុក្ខាប្រមាញ់និង នេសាទ តាមប្រកាស លេខ ៥៥៥ប្រក.កសក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១០ និងបានចុះកិច្ចព្រមព្រៀង ជាមួយរដ្ឋបាល ព្រៃឈើ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១១។ មកទល់ពេលនេះសហគមន៍ព្រៃឈើអូរមុស្ស លាវ បានដំណើរការរៀបចំទៅ តាមគោលការណ៍ណែនាំរបស់រដ្ឋបាលព្រៃឈើ ព្រមទាំងបាននិងកំពុងរៀបចំ ផែនការគ្រប់គ្រងដល់ដំបូងទី៨.៦ដោយ បាន និងកំពុងពិនិត្យនិងវិភាគទិន្នន័យសារពើភ័ណ្ឌព្រៃឈើ សម្រាប់ ការរៀបចំសេចក្តីព្រាងផែនការគ្រប់គ្រង សម្រាប់ដាក់ ជូនរដ្ឋ បាលព្រៃឈើ ដើម្បីពិនិត្យនិងសម្រេច។

ក្នុងឆ្នាំ២០១៥ សហគមន៍ព្រៃឈើអូរមុស្សលាវ បានទទួលថវិកាគាំទ្រពី UNDP GEF SGP/Community Based REDD+ (CBR+) ដែលមានរយៈពេល ២៤ ខែចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥ ដល់ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០១៧។ ទិសដៅ និងគោលបំណងជាក់លាក់ សូមមើលគម្រោងនេះមានគោលដៅ គោលបំណងជាក់លាក់ និងឯកសារលម្អិតនៅក្នុងលក្ខខណ្ឌការងារ (ToR)។

២. អំពីថវិកា

ថវិកាចំនួន ៥០០.០០ ដុល្លារអាមេរិក (ប្រាំរយដុល្លារអាមេរិកគត់)

៣. ទំហំការងារការកិច្ច និងការទទួលខុសត្រូវ

- ក-សហការជាមួយអង្គការម្លប់់បៃតង ដើម្បីសរសេរជាអត្ថបទកម្រងរឿង អំពីភាពជោគជ័យរបស់ការ គ្រប់គ្រងគម្រោងនៃសហគមន៍ព្រៃឈើអូរមុស្សលាវឆ្ពោះទៅរកដេបូក
- ខ-ចុះថតនិងសម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធគម្រោង (អាជ្ញាធរភូមិ ឃុំដែលពាក់ព័ន្ធ មន្ទីរជំនាញ នាយក ប្រតិបត្តិអង្គការម្លប់់បៃតង) និងសហគមន៍នៅតំបន់គោលដៅក្នុងសហគមន៍ អូរមុស្សលាវ ស្ថិតនៅ ភូមិរន្ទះ ឃុំទំរឹង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

គ-បញ្ចូល subtitle ជាភាសាអង់គ្លេស ដោយមានការសហការណ៍ជាមួយបុគ្គលិកម្ចប់បៃតង។
ឃ-ផលិតវីដេអូពីភាពជោគជ័យរបស់គម្រោងដែលមានរយៈពេលមិនលើសពី ១០នាទី។

៤. ពេលវេលា និងវិធីសាស្ត្រនៃការផលិត

ពេលវេលា៖ សហការរៀបចំកាលវិភាគ និងសកម្មភាពសម្រាប់រយៈពេលចុះថតនិងសម្ភាសន៍ ផលិតជា
វីដេអូសម្រេច មិនហួសពីដំណាច់ខែកក្កដា ឆ្នាំ២០១៧។

ការផលិត៖ រូបភាព និងវីដេអូផ្នែកខ្លះត្រូវយកពីបុគ្គលិកគម្រោង (ជ្រើសរើសយករូបភាព និងវីដេអូដែល
មានគុណភាពខ្ពស់ និងមិនអាចរកអ្នក (ទាំងផ្នែកសំឡេង និងរូបភាព) រីឯផ្នែកខ្លះទៀតត្រូវ
ចុះថតផ្ទាល់នៅតាមទីតាំងសហគមន៍ផ្ទាល់។

៥. លក្ខណៈសម្បត្តិ

បេក្ខជន ឬ បេក្ខនារីត្រូវមានបទពិសោធន៍ក្នុងការថត និងផលិតវីដេអូ។

៦. ការដាក់ពាក្យ

បេក្ខជន និងបេក្ខនារីដែលមានជំនាញពាក់ព័ន្ធ បើមានចំណាប់អារម្មណ៍លើការងារនេះអាចដាក់ពាក្យ
ស្នើសុំ សូមផ្ញើតាមអាសយដ្ឋានខាងក្រោមឱ្យបានត្រឹមថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៧ វេលាម៉ោង ៥:០០នាទី
ល្ងាចជាកំណត់។

៧. អាស័យដ្ឋានទាក់ទង

អាស័យដ្ឋាន៖ ភូមិរន្ទះ ឃុំទំរឹង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ឬការិយាល័យអង្គការម្ចប់បៃតងផ្ទះលេខ194
ផ្លូវលេខ371 សង្កាត់បឹងទំពុន2 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ទូរស័ព្ទ: 085-548-971 ឬ 012-577-939 ឬ 097-2-036-533

Email: pocfmlt2ktmlup@gmail.com ឬ dicmlup@gmail.com

បញ្ជាក់៖ គណៈកម្មការសហគមន៍ព្រៃឈើអូរសុស្ស្រលាវ/អង្គការម្ចប់បៃតង នឹងផ្តល់ព័ត៌មានជូនដល់នីតិ
បុគ្គល អង្គការ ឬក្រុមហ៊ុនដែលជាប់ក្នុងបញ្ជីសម្រាំងជ្រើសរើសសម្រាប់សំភាសន៍តែប៉ុណ្ណោះ។

កំពង់ធំ, ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០១៧

ប្រធានគណៈកម្មការសហគមន៍



គូ ដុន